



ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ

បទបង្ហាញ ស្តីពី

នីតិវិធីហិរញ្ញវត្ថុ និងសេវាសាធារណៈ
នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ដោយបណ្ឌិត ឌី សុវណ្ណ

មាតិកា

១. ចំណូលរដ្ឋបាលថ្នាក់ក្រោមជាតិ
២. ចំណាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
៣. យន្តការគាំទ្រដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ
៤. បញ្ហាប្រឈម។

១. ចំណូលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

១.១. ចំណូលរបស់រដ្ឋបាលរាជធានី ខេត្ត

ក.ចំណូលសារពើពន្ធ (៨៥%)

- អាករសម្រាប់បំភ្លឺសាធារណៈ
- អាករលើការស្នាក់នៅ
- ពន្ធសត្តិយាត
- ពន្ធប៉ាតង់
- ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ
- ពន្ធប្រថាប់ត្រា
- ពន្ធលើអចលនទ្រព្យ (រាជធានីបែងចែកអោយខណ្ឌ១០% និងសង្កាត់ ២០%; ខេត្តបែងចែក អោយសង្កាត់៣០%)

១. ចំណូលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

១.១. ចំណូលរបស់រដ្ឋបាលរាជធានី ខេត្ត

ខ. ចំណូលមិនមែនសារពើពន្ធ (៣%)

- កម្រៃសេវាសាធារណៈរដ្ឋបាល
- កម្រៃសេវាកម្មត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វនៅសត្តិយាតដ្ឋាន
- សួយសារវ៉ៃ និងប្រាក់រង្វាន់លើកទឹកចិត្តពីប្រាក់កាត់ទុកនៃប្រាក់ចំណូលសួយសារវ៉ៃ
- ចំណូលដែលបានកំណត់តាមវិធីដេញថ្លៃជាសាធារណៈ។

១. ចំណូលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

១.១. ចំណូលរបស់រដ្ឋបាលរាជធានី ខេត្ត

គ. ចំណូលឧបត្ថម្ភពីថវិកាជាតិ (១២%)

- ❖ ផ្តល់ជូនរដ្ឋបាលរាជធានី ខេត្តផ្អែកតាមភាពជាក់ស្តែងនៅក្នុងឆ្នាំអនុវត្តថវិកា
- ❖ ត្រឹមស.ទី១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ជូនដោយស្វ័យប្រវត្តិទៅឲ្យរដ្ឋបាលរាជធានី ខេត្តសាមី
- ❖ ត្រឹមស.ទី២ ទី៣ និងទី៤ រដ្ឋបាលរាជធានី ខេត្ត ស្នើសុំមក ក្រ.សហវតាមរយៈក្រសួងមហាផ្ទៃ។

១. ចំណូលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

១.២. ចំណូលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

ក. កម្រៃសេវាសាធារណៈរដ្ឋបាល (៨%)

❖ ចំណូលពីការអនុញ្ញាតរដ្ឋបាល ទម្រង់ការរដ្ឋបាលនិងការគ្រប់គ្រងរដ្ឋបាលផ្សេងៗ

❖ សេវាសុរិយោដី

❖ សេវាសំណង់

❖ សេវាស្លាកលេខម៉ូតូ។

ខ. ចំណូលពីការផ្ទេរមុខងាររបស់ក្រសួង ស្ថាប័ន

❖ ថវិកាផ្ទេរមុខងារសេវាអនាម័យបរិស្ថាន (៨,០០០លានរៀល ក្នុង២៦)

❖ ថវិកាផ្ទេរមុខងារទឹកស្អាតជនបទ

❖ ក្រសួង ស្ថាប័នផ្សេងៗ

១. ចំណូលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

១.២. ចំណូលរបស់រដ្ឋបាលក្រុង ស្រុក

គ. ចំណូលពីដៃគូអភិវឌ្ឍន៍

❖ ថវិកាអង្គការស៊ីដា(SIDA)

❖ ថវិកាបម្រែបម្រួលអាកាសធាតុ

ង.ចំណូលឧបត្ថម្ភពីថវិកាជាតិ(១%នៃចំណូលចរន្តថវិកាជាតិ=៩៩,១៣២
លានរៀល ស្មើ ៩២%)

❖ ផ្តល់ជូនរដ្ឋបាលក្រុង ស្រុកផ្អែកតាមភាពជាក់ស្តែងនៅក្នុងឆ្នាំអនុវត្ត
ថវិកា

❖ ត្រឹមសទី១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ជូនដោយស្វ័យប្រវត្ត
ទៅឲ្យរដ្ឋ បាលរាជធានី ខេត្តសាមី

7 ត្រឹមសទី២ ទី៣ និងទី៤ រដ្ឋបាលក្រុង ស្រុកស្នើសុំមក ក្រ.សហវ តាមរ

១. ចំណូលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

១.៣. ចំណូលរបស់រដ្ឋបាលឃុំ សង្កាត់

ក. ចំណូលពីការបែងចែកពន្ធអចលនទ្រព្យ

- ❖ ខណ្ឌចំណុះរាជធានី ១០% នៃពន្ធអចលនទ្រព្យរបស់រាជធានី
 - ❖ សង្កាត់ចំណុះរាជធានី ២០% នៃពន្ធអចលនទ្រព្យរបស់រាជធានី
 - ❖ សង្កាត់ចំណុះក្រុង ៣០% នៃពន្ធអចលនទ្រព្យរបស់រដ្ឋបាលខេត្ត
- ✓ ប្រកាសអន្តរក្រសួង ១៥៨៤ សហវ ប្រក.២៤ ធ្នូ ២០១៦

ខ. ចំណូលឧបត្ថម្ភពីថវិកាជាតិ (២.៨% នៃចំណូលចរន្តថវិកាជាតិ = ៣០៨,៤១០ លានរៀល)

- ❖ ថវិកាសង្កាត់ចំណុះក្រុង គម្រោងថវិកានៅក្នុងសៀវភៅថវិការបស់រដ្ឋបាលក្រុងសាមី ដោយក្នុងឆ្នាំថវិកាសង្កាត់ត្រូវស្នើសុំថវិកាពីរដ្ឋបាលក្រុងសាមី
- ❖ ថវិកាឃុំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ជូនដោយស្វ័យប្រវត្តិ ១០០% នៅដើមឆ្នាំនៃការអនុវត្តថវិកា។

២. ចំណាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

២.១ ចំណាយរបស់សាលារាជធានី ខេត្ត

ក. ចំណាយប្រតិបត្តិការរដ្ឋបាល (៤៤%)

- ការទិញ
- បន្ទុកបុគ្គលិក(៥%) និងប្រាក់រង្វាន់ពីកម្រៃសេវា(៧០% ទៅ ៨០%)
- ការថែទាំ និងជួសជុល
- ផ្សេងៗ

ខ. ចំណាយមូលធន(ចំណាយអភិវឌ្ឍន៍) (៥៦%)

- ការរៀបចំកែលម្អ ដីធ្លី ដីរ៉ែ និងសម្បត្តិធម្មជាតិផ្សេងៗ
- សំណង់អគាររដ្ឋបាល និងការកែលម្អ
- ហេដ្ឋារចនាសម្ព័ន្ធ

២. ចំណាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

២.១. ចំណាយរបស់សាលារាជធានី ខេត្ត

គ. ចំណាយអត្ថប្រយោជន៍សង្គម

- ❖ អត្ថប្រយោជន៍សន្តិសុខសង្គម
- ❖ ជំនួយដល់ប្រជាជនសម្រាកពេទ្យនិងចំណាយដំណើរការរបស់មណ្ឌលថែទាំសុខភាព
- ❖ ជួយជនរងគ្រោះដោយគ្រោះធម្មជាតិ
- ❖ ឧបត្ថម្ភដល់អង្គការមូលដ្ឋាន និងគាំទ្រកម្មវិធីផ្សេងៗ
- ❖ ផ្សេងៗ។

២. ចំណាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

២.២ ចំណាយរបស់រដ្ឋបាលក្រុង ស្រុក

ក. សមាសភាគរដ្ឋបាល(ឆ្នាំ២០១៦ = ៧៣,៨៦៧លានរៀល = ៧៤.៥១%)

❖ ការទិញ

❖ បន្ទុកបុគ្គលិក និងប្រាក់រង្វាន់ពីកម្រៃសេវា(៧០% ទៅ ៨០% នៃចំណូលពីសេវាសាធារណៈសរុប)

❖ ចំណាយអត្ថប្រយោជន៍សង្គម ដូចជា សន្តិសុខនៅមូលដ្ឋាន ជួយជនរងគ្រោះដោយគ្រោះធម្មជាតិ និងឧបត្ថម្ភដល់អង្គការមូលដ្ឋាន និងគាំទ្រកម្មវិធីផ្សេងៗ។

ខ. សមាសភាគអភិវឌ្ឍន៍(ឆ្នាំ២០១៦ = ២៥,២៦៥លានរៀល = ២៥.៤៩%)

❖ ការថែទាំ និងជួសជុល ៖ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ.....។

២. ចំណាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

២.៣ ចំណាយរបស់រដ្ឋបាលឃុំ សង្កាត់

ក. ចំណាយសមាសភាគរដ្ឋបាល(២០១៦=១៨៥,១១៩.២៤លានរៀល = ៦០.០៧%)

❖ ការទិញ

❖ បន្ទុកបុគ្គលិក និងប្រាក់រង្វាន់ពីកម្រៃសេវា(៧០% ទៅ ៨០%)

❖ ចំណាយអត្ថប្រយោជន៍សង្គម ដូចជា ជួយជនរងគ្រោះដោយគ្រោះធម្មជាតិ និងឧបត្ថម្ភដល់អង្គការមូលដ្ឋាន និងគាំទ្រកម្មវិធីផ្សេងៗ។

ខ. ចំណាយអភិវឌ្ឍន៍ (២០១៦ = ១២៣,២៩០.៧៦លានរៀល = ៣៩.៩៣%)

❖ ការថែទាំ និងជួសជុល ៖ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ.....។

៣.យន្តការគាំទ្រដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ

៣.១. សេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ក. រដ្ឋបាលរាជធានី ខេត្ត

❖ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង)

- សេចក្តីអនុញ្ញាតប្រកាសអាជីវកម្ម
- ប្លង់សាងសង់ និង
- សញ្ញាបត្រ ឬវិញ្ញាបនបត្រសិក្សា

❖ការងាររដ្ឋបាល

- ការអនុញ្ញាតឲ្យដឹកន្ទូងកាត់
- លិខិតឆ្លងដែន និងផ្សេងៗ។

៣.យន្តការគាំទ្រដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ

៣.១. សេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ខ. រដ្ឋបាលក្រុង ស្រុក ខណ្ឌ

❖ការងារនីត្យានុកូលកម្ម(ការបញ្ជាក់លើឯកសារថតចម្លង)

- វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងវិញ្ញាបនបត្រកម្រិត១
- វិញ្ញាបនបត្រប្រកបអាជីវកម្ម និងប៉ាតង់
- លិខិតផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ និងផ្សេងៗ

❖ការងាររដ្ឋបាល

- ការចេញលិខិតអនុញ្ញាតបំពេញអាចម៍ដឹកម្ហូសិទ្ធិឯកជន(១០០០ម៉ែតការេ)

❖ការងារអត្រានុកូលដ្ឋាន

- សេចក្តីចម្លងសំបុត្រកំណើត អាពាហ៍ពិពាហ៍ និងមរណភាព....

៣. យន្តការគាំទ្រដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ

៣.១. សេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

គ. រដ្ឋបាលឃុំ សង្កាត់

❖ ការងារអត្រានុកូលដ្ឋាន

- សេចក្តីចម្លងសំបុត្រកំណើត អាពាពិពាហ៍ និងមរណភាព....
- ផ្សេងៗ។

❖ ការចេញលិខិតបញ្ជាក់

- លិខិតបញ្ជាក់ទីលំនៅ លិខិតបញ្ជាក់កិរិយាមាយាទ
- លិខិតបញ្ជាក់ការខ្ចីប្រាក់
- ការចេញលិខិតបញ្ជាក់ផ្សេងៗទៀត។

៣. យន្តការគាំទ្រដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ

៣.២ មូលនិធិវិនិយោគនៅរដ្ឋបាលថ្នាក់ក្រោមជាតិ(SNIF)

អនុក្រឹត្យលេខ ៣២ អនក្រ.បក ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពី
ការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ។

គោលបំណង ៖ កំណត់ពីការរៀបចំ និងការប្រព្រឹត្តទៅ នៃមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់សង្គមសេដ្ឋកិច្ចនៅថ្នាក់ក្រោមជាតិ ដោយផ្តល់ហិរញ្ញប្បទានទៅដល់គម្រោងវិនិយោគសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានលក្ខណៈយុទ្ធសាស្ត្រ និងផ្តល់ការលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីលើកកម្ពស់ការបំពេញភារកិច្ច និងការគ្រប់គ្រងការវិនិយោគសាធារណៈឲ្យកាន់តែប្រសើរ។

៣. យន្តការគាំទ្រដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ

៣.៣. ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌ

អនុក្រឹត្យលេខ ០៦ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ស្តីពី
ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

គោលបំណង ៖ ធានាដល់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់
លក្ខខណ្ឌប្រកបដោយចីរភាពដើម្បីអនុវត្តមុខងារដែលត្រូវបានផ្ទេរទៅឲ្យ
រដ្ឋបាលថ្នាក់ក្រោមជាតិ។

គោលដៅ ៖ កំណត់ ទម្រង់ គោលការណ៍ លក្ខខណ្ឌ និងវិធាននៃការ
ផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

វិសាលភាព ៖ អនុវត្តចំពោះការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់
លក្ខខណ្ឌពីរដ្ឋបាលថ្នាក់ជាតិទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាងរដ្ឋបា

៣. យន្តការគាំទ្រដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ

៣.៤. ផែនការយុទ្ធសាស្ត្រថវិកា

ចាប់ផ្តើមអនុវត្តពីឆ្នាំ ២០១៥ សម្រាប់គ្រប់រដ្ឋបាលរាជធានី
ខេត្ត

៣.៥. ផែនការយុទ្ធសាស្ត្រថវិកា

ចាប់ផ្តើមអនុវត្តពី២០១៧ ដល់គ្រប់រដ្ឋបាលរាជធានីខេត្តក្នុងឆ្នាំ
២០២០

៤.បញ្ហាប្រឈម

ការលើកកម្ពស់សេវាសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រឈមនឹង
បញ្ហាមួយចំនួនដូចខាងក្រោម ៖

- ❖ ទំហំថវិកាសម្រាប់គាំទ្រដល់ការអនុវត្តសេវាសាធារណៈមានកម្រិតតិច
- ❖ សមត្ថភាពមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិមានកម្រិត

សូមអរគុណ